



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២៤៤ អនក្រ.បក សហវ ២០១៧

ប្រកាសអនុក្រសួង

ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ២០១៧
របស់ក្រសួងទេសចរណ៍

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងទេសចរណ៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ,
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៣៩ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ,
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដាឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី ,
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ /
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ,
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,

- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ /
- បានឃើញអនុក្រឹត្យលេខ ៣៥អនក្រ.បកចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៧ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួងទេសចរណ៍ /
- បានឃើញប្រកាសអនុក្រសួងលេខ១២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់អោយអនុវត្តអង្គភាពថវិកា /
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.ប្រក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ /
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.ប្រក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វាយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល /
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ /
- បានឃើញប្រកាសលេខ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ /
- បានឃើញប្រកាសលេខ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់អោយអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ /
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ /
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ /
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍

សម្រេច

ប្រការ ១-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០ “ការទិញ” ជំពូក៦១ “សេវាកម្ម” នៅក្រសួងទេសចរណ៍ សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះ

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋ ទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ ២-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យ បុរេប្រទាន។

ប្រការ ៣-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤-

នាយកឧទ្ធរណ៍យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះ តាមភារ កិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៧

រដ្ឋមន្ត្រី
ហ៊ុន សែន
នាយករដ្ឋមន្ត្រី
ហ៊ុន សែន
រដ្ឋមន្ត្រី
ហ៊ុន សែន
នាយករដ្ឋមន្ត្រី
ហ៊ុន សែន

រដ្ឋមន្ត្រី
ហ៊ុន សែន
នាយករដ្ឋមន្ត្រី
ហ៊ុន សែន
រដ្ឋមន្ត្រី
ហ៊ុន សែន
នាយករដ្ឋមន្ត្រី
ហ៊ុន សែន

- កន្លែងទទួល
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយក រដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ
 - កាលប្បវត្តិ

ល.រ	ឈ្មោះ	ឈ្មោះ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ចំណូលចំណូល ឆ្នាំ ២០១៧	ផលប៉ះពាល់សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប៉ះពាល់សង្គម សង្គម	ផលប
-----	-------	-------	-------------------	--------------------------------	----------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-------------------------	-----

កូដ	ឈ្មោះ	ឈ្មោះ	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប
កូដ	ឈ្មោះ	ឈ្មោះ	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប
61092	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	162,000,000	-	-	-	-	-	0.0%
6110	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	17,456,200,000	12,126,100,000	4,472,100,000	7,654,000,000	1,118,025,000	36.9%	
61101	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	517,000,000	517,000,000	517,000,000	-	129,250,000	100.0%	
61102	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	1,044,000,000	1,044,000,000	662,000,000	382,000,000	165,500,000	63.4%	
61103	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	4,849,000,000	3,822,600,000	1,344,600,000	2,478,000,000	336,150,000	35.2%	
61104	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	604,700,000	211,700,000	211,700,000	-	52,925,000	100.0%	
61105	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	401,800,000	326,800,000	326,800,000	-	81,700,000	100.0%	
61106	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	3,427,000,000	450,000,000	450,000,000	-	112,500,000	100.0%	
61107	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	6,272,700,000	5,754,000,000	960,000,000	4,794,000,000	240,000,000	16.7%	
61108	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	340,000,000	-	-	-	-	0.0%	
6111	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	108,000,000	108,000,000	108,000,000	-	27,000,000	100.0%	
61111	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	65,000,000	65,000,000	65,000,000	-	16,250,000	100.0%	
61112	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	30,000,000	30,000,000	30,000,000	-	7,500,000	100.0%	
61118	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	13,000,000	13,000,000	13,000,000	-	3,250,000	100.0%	
6112	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	3,207,100,000	3,107,100,000	3,020,744,400	86,355,600	755,186,100	97.2%	
61121	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	916,100,000	880,600,000	855,516,400	25,083,600	213,879,100	97.2%	
61122	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	486,700,000	477,200,000	468,208,000	8,992,000	117,052,000	98.1%	
61123	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	1,804,300,000	1,749,300,000	1,697,020,000	52,280,000	424,255,000	97.0%	
6113	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	4,298,500,000	-	-	-	-	0.0%	
61131	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	1,765,600,000	-	-	-	-	0.0%	
61132	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	ថ្លៃបង់ប្រាក់ប្រចាំថ្ងៃ	337,700,000	-	-	-	-	0.0%	

កម្រិត	ឈ្មោះ	ឈ្មោះ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ចំណូល	សំណងរំលែក	សំណងរំលែក	សំណងរំលែក	សំណងរំលែក	សំណងរំលែក	សំណងរំលែក
6113	សេវាប្រយោជន៍ និងបុព្វក	2,195,200,000	-	-	-	-	-	-	-	0.0%
6114	សេវាប្រយោជន៍ និងបុព្វក	65,000,000	-	-	-	-	-	-	-	0.0%
41142	សេវាប្រយោជន៍ និងបុព្វក	65,000,000	-	-	-	-	-	-	-	0.0%

បានយល់ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៩ ខែ ១១ ឆ្នាំ២០១៧

អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ



បានយល់ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ០៩ ខែ ១១ ឆ្នាំ២០១៧

អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ





បានយល់ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០ ខែ ០៤ ឆ្នាំ២០១៧

អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ



អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ

បានយល់ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ០៩ ខែ ១១ ឆ្នាំ២០១៧

អគ្គនាយក



